

Manulife បរិញ្ញា

ចាប់ផ្តើមថ្ងៃនេះ
សម្រាប់ អនាគត
កូនរបស់លោកអ្នក



បរិញ្ញា

សូមស្តេនទីនេះសម្រាប់ព័ត៌មានលម្អិត
នៃផលិតផលធានារ៉ាប់រង



អនាគតរបស់កូនលោកអ្នកមិនមែនជារឿងដែល
ត្រូវមើលរំលងឡើយ ហើយការផ្តល់
ឱ្យពួកគាត់នូវការអប់រំមួយប្រកបដោយ
គុណភាព គឺជាការវិនិយោគដ៏មានតម្លៃបំផុត
សម្រាប់អនាគតរបស់ពួកគាត់ព្រោះថាមានតែ
ការអប់រំទេ ដែលជួយឱ្យកូនលោកអ្នកទទួល
បានឱកាសសម្រេចក្តីស្រមៃ និងរស់នៅជីវិត
កាន់តែប្រសើរ។



ជាមួយ **Manulife បរិញ្ញា** លោកអ្នកនឹងទទួលបាន៖



ទំនុកចិត្តថាកូនលោកអ្នក
នៅតែអាចបន្តការសិក្សានៅ
សាកលវិទ្យាល័យ ទោះបីជាមិន
មានវត្តមានលោកអ្នកក៏ដោយ



ជំនួយហិរញ្ញវត្ថុសម្រាប់គ្រួសារ
ក្នុងករណីមានហេតុការណ៍
អកុសលណាមួយកើតឡើង



ការធានារ៉ាប់រងរហូតដល់
18 ឆ្នាំ ជាមួយការបង់បុព្វលាភ
ធានារ៉ាប់រងតែមួយលើក

បរិញ្ញា



ព័ត៌មានសង្ខេបអំពីផលិតផលធានារ៉ាប់រង

អត្ថប្រយោជន៍



អត្ថប្រយោជន៍ការពារលើការសិក្សា



អត្ថប្រយោជន៍ជំនួយគ្រួសារ

- មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ
- បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ



អត្ថប្រយោជន៍សងត្រលប់បុព្វលាភធានារ៉ាប់រង



អត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង

លក្ខខណ្ឌទទួលបានការការពារ



អាយុដែលទទួលបានការធានា ៖

- កុមារអាយុចាប់ពី 30 ថ្ងៃ ដល់ 14 ឆ្នាំ
- ឪពុកម្តាយ ឬ អាណាព្យាបាល អាយុចាប់ពី 18 ឆ្នាំ ទៅ 60 ឆ្នាំ



ការបង់បុព្វលាភធានារ៉ាប់រង ៖

បង់តែមួយលើក



រយៈពេលនៃការធានារ៉ាប់រង ៖

4 ឆ្នាំ រហូតដល់ 18 ឆ្នាំ
(អាស្រ័យលើអាយុរបស់កុមារ)

ឧទាហរណ៍៖

លោក ចំរើន អាយុ 35 ឆ្នាំ ជាឪពុកម្នាក់ដែលមានកូនស្រីម្នាក់ ៥ ឆ្នាំ បានរៀនចប់សាកលវិទ្យាល័យ។ ដូច្នេះដើម្បីប្រាកដថា អនាគតការសិក្សារបស់នាងត្រូវបានការពារ ទោះបីជាមានហេតុការណ៍អកុសលណាមួយកើតឡើងក៏ដោយ គាត់ក៏សម្រេចចិត្តទិញផលិតផលធានារ៉ាប់រង **Manulife បរិញ្ញា**។

ជាមួយការបង់បុព្វលាភធានារ៉ាប់រងត្រឹមតែមួយលើក ចំនួន **US\$ 1,032** លោក ចំរើន នឹងកូនស្រីទទួលបានការការពាររហូតដល់រយៈពេល **13 ឆ្នាំ** ជាមួយ



អត្ថប្រយោជន៍ការពារលើការសិក្សា
ចំនួន **US\$ 10,000**



អត្ថប្រយោជន៍ជំនួយគ្រួសារ
អត្ថប្រយោជន៍ជំនួយគ្រួសារចំនួន **US\$ 2,500**
មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ឬចំនួន **US\$ 5,000**
បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ



អត្ថប្រយោជន៍សងគ្រលប់បុព្វលាភធានារ៉ាប់រង
ចំនួន **US\$ 1,032**



អត្ថប្រយោជន៍លើការបោះបង់បណ្ណសន្យារ៉ាប់រង



បរិញ្ញា

ដំណើរការនៃ អត្ថប្រយោជន៍៖

ករណីទី 1

ប្រសិនបើ លោក ចំរើន ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៅ ឆ្នាំទី 3 នៃបណ្ណសន្យារ៉ាប់រង នោះគ្រួសាររបស់គាត់នឹងទទួលបានអត្ថប្រយោជន៍ជំនួយគ្រួសារ និងអត្ថប្រយោជន៍ការពារលើការសិក្សាសម្រាប់កូនស្រីរបស់គាត់ដូចខាងក្រោម៖

 ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	 អាយុកូនស្រី	 អាយុលោកចំរើន
1	5	35
2	6	36
3 អត្ថប្រយោជន៍ជំនួយគ្រួសារ	7	37 ឬ
...	...	...
9	13	43
...	...	...
13 អត្ថប្រយោជន៍ ការពារលើការសិក្សា	17	48

ការទូទាត់លើកទី 1



អត្ថប្រយោជន៍ជំនួយគ្រួសារ

- គ្រួសាររបស់លោក ចំរើន នឹងទទួលបានទឹកប្រាក់សំណងចំនួន **US\$ 2,500** (ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់)។
- ចំនួននេះនឹងកើនឡើងដែលស្មើនឹងទឹកប្រាក់សំណងចំនួន **US\$ 5,000** (ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់)។

****អត្ថប្រយោជន៍នឹងត្រូវបញ្ចប់សុពលភាព បន្ទាប់ពីការទាមទារសំណងនៃអត្ថប្រយោជន៍នេះបានទូទាត់រួច ប៉ុន្តែបណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។**

ការទូទាត់លើកទី 2



អត្ថប្រយោជន៍ការពារលើការសិក្សា

កូនស្រីរបស់លោក ចំរើន នឹងទទួលបានទឹកប្រាក់ ចំនួន **US\$ 10,000** ពេលកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រងនៅចុងឆ្នាំទី13។

****បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីសំណងនេះបានទូទាត់រួច។**

ករណីទី 2

ប្រសិនបើ លោក ចំរើន ទទួលមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៅ ឆ្នាំទី 3 នៃបណ្ណសន្យារ៉ាប់រង ហើយ ជាអកុសល កូនស្រី របស់គាត់ក៏ទទួលមរណភាពបន្ទាប់នៅ ឆ្នាំទី 9 នៃបណ្ណសន្យារ៉ាប់រង (មុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង) នោះអត្ថប្រយោជន៍ដែលនឹងត្រូវផ្តល់ជូនមានដូចខាងក្រោម៖

☂ ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	😊 អាយុកូនស្រី	😞 អាយុលោកចំរើន
1	5	35
2	6	36
3	7	37 ឬ
...	...	...
9	13 ឬ	43
...	...	...
13	17	48

ការទូទាត់លើកទី 1

អត្ថប្រយោជន៍ជំនួយគ្រួសារ

- គ្រួសាររបស់លោក ចំរើន នឹងទទួលបាន ទឹកប្រាក់សំណងចំនួន **US\$ 2,500** (ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្តាលមកពី គ្រោះថ្នាក់)។
- ចំនួននេះនឹងកើនឡើងដែលស្មើនឹង ទឹកប្រាក់សំណងចំនួន **US\$ 5,000** (ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពី គ្រោះថ្នាក់)។

****អត្ថប្រយោជន៍នឹងត្រូវបញ្ចប់សុពលភាព បន្ទាប់ពីការ ទាមទារសំណងនៃអត្ថប្រយោជន៍នេះបានទូទាត់រួច ប៉ុន្តែ បណ្ណសន្យារ៉ាប់រងនៅតែមានសុពលភាព។**

ការទូទាត់លើកទី 2

អត្ថប្រយោជន៍ការពារលើការសិក្សា

គ្រួសាររបស់លោក ចំរើន នឹងទទួលបានទឹកប្រាក់សំណង ចំនួន **US\$ 10,000** (ករណីកូនស្រី លោក ចំរើនបានទទួលមរណភាពមុនកាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រង)។

អត្ថប្រយោជន៍សងត្រលប់បុព្វលាភធានារ៉ាប់រង

គ្រួសាររបស់លោក ចំរើន នឹងទទួលបានការសងត្រលប់បុព្វលាភធានារ៉ាប់រង ចំនួន **US\$ 1,032** (ស្មើនឹងចំនួនបុព្វលាភធានារ៉ាប់រងសរុប)។

ដូច្នេះក្នុងការទូទាត់សរុប **លើកទី 2** ក្រុមគ្រួសារលោក ចំរើន នឹងទទួលបានទឹកប្រាក់សំណងសរុប ចំនួន **US\$ 11,032**។

****បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីសំណងនេះបានទូទាត់រួច។**



ករណីទី 3

ក្នុងករណីអកុសលដែល កូនស្រី លោក ចំរើន ទទួលមរណភាពនៅ ឆ្នាំទី 9 នៃបណ្ណសន្យារ៉ាប់រង(មុនកាលបរិច្ឆេទផុតសុពលភាព នៃបណ្ណសន្យារ៉ាប់រង) នោះអត្ថប្រយោជន៍នឹងត្រូវផ្តល់ជូនដូចខាងក្រោម៖

 ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	 អាយុកូនស្រី	 អាយុលោកចំរើន
1	5	35
2	6	36
3	7	37
...	...	...
9 អត្ថប្រយោជន៍ សងគ្រប់បុព្វលាភធានារ៉ាប់រង	13 ឬ	43
...	...	...
13	17	48

 អត្ថប្រយោជន៍សងគ្រប់បុព្វលាភធានារ៉ាប់រង
គ្រួសាររបស់លោក ចំរើន នឹងទទួលបានការសងគ្រប់បុព្វលាភធានារ៉ាប់រង ចំនួន **US\$ 1,032** (ស្មើនឹងចំនួនបុព្វលាភធានារ៉ាប់រងសរុប)។

* បណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់សុពលភាពបន្ទាប់ពីសំណង នេះបានទូទាត់រួច។

ករណីទី 4

ប្រសិនបើ លោក ចំរើន និងកូនស្រី នៅរស់រានមានជីវិត រហូតដល់កាលបរិច្ឆេទផុតសុពលភាពនៃបណ្ណសន្យារ៉ាប់រងដែលជា ចុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងទី 13 នោះបណ្ណសន្យារ៉ាប់រងនឹងត្រូវបញ្ចប់ដោយពុំមានអត្ថប្រយោជន៍បានផ្តល់ជូនឡើយ តែលោកចំរើននិងកូនស្រីទទួលបានសន្តិភាពផ្លូវចិត្តក្នុងការរស់នៅរយៈពេល 13 ឆ្នាំ។

 ឆ្នាំនៃបណ្ណសន្យារ៉ាប់រង	 អាយុកូនស្រី	 អាយុលោកចំរើន
1	5	35
2	6	36
3	7	37
...	...	...
9	13	43
...	...	...
13	17	48

ករណីមិនធានា (Exclusions)

ពុំមានអត្ថប្រយោជន៍ដែលត្រូវបានធានាណាមួយ និងត្រូវទទួលបានឡើយ ប្រសិនបើព្រឹត្តិការណ៍ដែលត្រូវបានធានានោះ បង្កឡើងដោយផ្ទាល់ ឬដោយប្រយោល ទាំងស្រុង ឬដោយផ្នែក ពីករណីណាមួយដែលបានកំណត់ខាងក្រោម។ ក្នុងករណីបដិសេធសំណើទាមទារសំណងនោះបណ្តាលឱ្យបណ្តុះបណ្តាលសន្យារ៉ាប់រងនេះត្រូវបញ្ចប់សុពលភាពហើយទំនួលខុសត្រូវរបស់ក្រុមហ៊ុន ដែលមានក្រោមបណ្តុះបណ្តាលសន្យារ៉ាប់រងនេះ ត្រូវកំណត់ត្រឹមការបង្វិលប្រចលករធានារ៉ាប់រងដែលបានបង្វិលរួចសរុប គិតពីកាលបរិច្ឆេទផ្តល់ជូនបណ្តុះបណ្តាលសន្យារ៉ាប់រង ជូនម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រងវិញ ដោយដកចេញនូវ ការចំណាយលើការពិនិត្យសុខភាព (បើមាន) និង/ឬ ចំណាយផ្សេងៗ ដែលសមរម្យ ហើយកើតឡើងសម្រាប់ការវាយតម្លៃធានារ៉ាប់រង (បើមាន)។



1. ករណីមិនធានាចំពោះករណីមណាភាព មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

- (ក). ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន) ឬអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាព ផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយក្នុងរយៈពេលពីរ (2) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ជូនបណ្តុះបណ្តាលសន្យារ៉ាប់រង (ករណីមិនធានានេះ នឹងមិនអនុវត្តឡើយបន្ទាប់ពីរយៈពេលពីរ (2) ឆ្នាំ ដែល បានលើកឡើងខាងលើ) ឬ
- (ខ). ការប្រើព្រីត ឬប៉ុនប៉ងប្រើព្រីតបង្កើនសមត្ថភាពណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (អនីតិជន) ឬ អ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) ឬអ្នកទទួលបាន (សូមអានទៅផ្នែកទី 8. លក្ខណៈសម្បត្តិអ្នកទទួលបាន) ឬ
- (គ). ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។



2. ករណីមិនធានាចំពោះករណីពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ មិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

- (ក). ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ខ). ការប្រើព្រីត ឬប៉ុនប៉ងប្រើព្រីតបង្កើនសមត្ថភាពណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) ឬអ្នកទទួលបាន (សូមអានទៅផ្នែកទី 8. លក្ខណៈ សម្បត្តិ អ្នកទទួលបាន) ឬ
- (គ). ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ត្រឡប់ត្រឡោន ឬសារជាតិពុលផ្សេងៗ ការសព្វគ្រឿងស្រវឹងហួសកម្រិត ឬ
- (ឃ). សង្គ្រាម ឬអំពើហិង្សាដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកុបកម្ម ឬសកម្មភាព ភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- (ង). ជំងឺអេដស៍ (AIDS) ឬផលវិបាក/ជំងឺណាមួយដែលទាក់ទងនឹងមេរោគហ៊ីវ (HIV)។



3. ករណីមិនធានាចំពោះករណីមណាភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍ បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

- (ក). ការសម្លាប់ខ្លួន ឬប៉ុនប៉ងសម្លាប់ខ្លួន ឬបង្ករបួសលើខ្លួនឯង ទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) ស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តប្រក្រតី ឬមិនប្រក្រតីក៏ដោយ ឬ
- (ខ). ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ត្រឡប់ត្រឡោន ឬសារជាតិពុលផ្សេងៗ ការសព្វគ្រឿងស្រវឹងហួសកម្រិត ឬ
- (គ). ការវាយប្រហារលើរាងកាយ ឬឃាតកម្ម ឬ
- (ឃ). ការប្រើព្រីត ឬប៉ុនប៉ងប្រើព្រីតបង្កើនសមត្ថភាពណាមួយ ដោយអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) ឬអ្នកទទួលបាន (សូមអានទៅផ្នែកទី 8. លក្ខណៈសម្បត្តិអ្នកទទួលបាន) ឬ
- (ង). ការប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា ត្រឡប់ត្រឡោន ឬសារជាតិពុលផ្សេងៗ ការសព្វគ្រឿងស្រវឹងហួសកម្រិត ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង/ឬល្បើស ល្បឿនកំណត់ តាមច្បាប់ដែលមានជាធរមានខណៈដែលមានគ្រោះថ្នាក់នោះ ឬ
- (ច). សង្គ្រាម ឬអំពើហិង្សាដែលមានលក្ខណៈដូចគ្នានឹងសង្គ្រាម (បើទោះជាត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) ឬកុបកម្ម ឬការបះបោរ ឬចលាចលសង្គម ឬកុបកម្ម ឬសកម្មភាព ភេរវកម្ម បើទោះបីជាអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) បានចូលរួម ឬមិនចូលរួមក្នុងអំពើទាំងនោះក្តី ឬ
- (ឆ). ការទល់ប្រជែងនិងការចាប់ខ្លួនអ្នកត្រូវបានធានារ៉ាប់រង (ម្ចាស់បណ្តុះបណ្តាលសន្យារ៉ាប់រង) ពីមន្ត្រី ឬអ្នកអនុវត្តច្បាប់ ឬ
- (ជ). ភាពខ្វះខាតយន្តការរាងកាយ ឬផ្លូវចិត្ត ឬហេតុ ឬជំងឺប្រភេទណាមួយ ឬជំងឺបង្កដោយការឆ្លងមេរោគណាមួយដែលមិនបង្កឡើងពីការបង្កដោយសារគ្រោះថ្នាក់ចៃដន្យ ឬ
- (ឈ). ការធ្វើដំណើរ ឬការហោះហើរ ក្នុងយានយន្ត ឬដោយអេក្រាបាយផ្លូវអាកាសណាមួយ លើកលែងតែជាអ្នកដំណើរអន្តរជាតិលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមាន ប្រតិបត្តិការជាដាច់ខាត ឬ
- (ញ). ការចូលរួមក្នុងការបើកបរ ឬជិះក្នុងការប្រណាំងប្រភេទណាមួយ ឬសកម្មភាពមុជក្រោមទឹក ឬធ្វើសកម្មភាពណាដែលមានហានិភ័យខ្ពស់ ដូចជា ការតោងឡើងក្នុងបែប mountaineering ឬការរុករានតាមរូងភ្នំក្រោមដីបែប potholing ឬការលោតន័ត្រយោងបែប parachuting ឬការលោត bungee jumping។